

**សិក្ខាសាលាជាតិ**

**ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប**

**ខេត្តព្រះសីហនុ សណ្ឋាគារសុខា ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៥**

**របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃសិក្ខាសាលាជាតិ**

**ដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ**

**និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប**

- សូមគោរព **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ជាទីគោរពដ៏ខ្ពង់ខ្ពស់
- សូមគោរពឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា គ.ជ.អ.ប.
- សូមគោរពឯកឧត្តម លោកជំទាវ លោកស្រី អស់លោក តំណាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- សូមគោរពអស់លោក លោកស្រីជាតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា
- អង្គសិក្ខាសាលាជាតិទាំងមូលជាទីគោរព!

តាងនាមឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលា ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពអនុញ្ញាតធ្វើសេចក្តីរាយការណ៍សង្ខេបជូន **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតីអំពីលទ្ធផលនៃសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៦ របស់ គ.ជ.អ.ប ដែលបានប្រព្រឹត្តទៅចាប់ពីព្រឹកម្សិលមិញរហូតមកដល់ពេលនេះ ដូចតទៅ ៖

**អំពីអ្នកចូលរួម**

យោងតាមការអញ្ជើញរបស់គ.ជ.អ.ប សិក្ខាសាលាជាតិនេះមានការចូលរួមពីសមាជិក សមាជិកាប្រមាណជាង៥០០នាក់ ដែលមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានានៅថ្នាក់ជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួននៅថ្នាក់រាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន។

**អំពីកិច្ចដំណើរការសិក្ខាសាលា**

ក្នុងកិច្ចចាប់ផ្តើមសិក្ខាសាលា ឯកឧត្តម **យន្ត មីន** អភិបាលខេត្តព្រះសីហនុ បានថ្លែងសន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅជូនអង្គសិក្ខាសាលា ព្រមទាំងបានជម្រាបជូនអង្គសិក្ខាសាលាអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពលផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងស្ថានភាពជាក់ស្តែងនៃ

ការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុដែលមានការវិវត្តកាន់តែល្អប្រសើរឡើង។

បន្ទាប់ពីមតិស្នាគមន៍របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អង្គសិក្ខាសាលាក៏បានស្តាប់នូវមតិចាប់អារម្មណ៍របស់លោកស្រី **Rahel Boesch** តំណាងដៃគូអភិវឌ្ឍន៍ ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការតាំងចិត្តរបស់ដៃគូអភិវឌ្ឍន៍ក្នុងការបន្តគាំទ្រដល់កម្មវិធីកំណែទម្រង់ និងបានផ្តល់អនុសាសន៍លើសកម្មភាពសំខាន់ៗមួយចំនួន ដែលគួរផ្តល់អាទិភាពសម្រាប់ការអនុវត្តនៅក្នុងឆ្នាំ២០១៦។

នៅក្នុងពិធីបើកនេះដែរ អង្គសិក្ខាសាលាទាំងមូលមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានស្តាប់នូវមតិណែនាំក្នុងសុន្ទរកថាបើករបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធាន គ.ជ.អ.ប** ដែលបានផ្តល់គោលការណ៍ណែនាំតម្រង់ទិសជូនអង្គសិក្ខាសាលាក្នុងការពិភាក្សា ពិគ្រោះយោបល់ និងផ្តល់ធាតុចូលជាគន្លឹះនានាលើការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៦ របស់ គ.ជ.អ.ប។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីការវិវត្តនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីបន្តជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រទាក់ក្រឡាជាមួយកិច្ចដំណើរការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការបង្កើនធនធានហិរញ្ញវត្ថុ និងការលើកកម្ពស់ស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រើប្រាស់ធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីពិធីបើក អង្គសិក្ខាសាលាបានស្តាប់នូវបទបង្ហាញនានា រួមមាន៖ ១) បទបង្ហាញស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ ២) បទបង្ហាញស្តីពីលទ្ធផលរំពឹងទុក និងចំណុចដៅជាអាទិភាពនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦របស់ គ.ជ.អ.ប ៣) បទបង្ហាញស្តីពីគម្រោងវិភាជន៍ថវិកាគាំទ្ររបស់ដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៦ ៤) បទបង្ហាញស្តីពីសុខដុមនីយកម្មនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយនឹងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការវិភាជន៍ថវិកាដូចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០១៦ និង ៥) បទបង្ហាញស្តីពីសុខដុមនីយកម្មនៃកំណែទម្រង់រដ្ឋបាលសាធារណៈជាមួយនឹងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទស្សនវិស័យស្តីពីការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រៅពីបទបង្ហាញខាងលើ អង្គសិក្ខាសាលាក៏បានស្តាប់នូវយោបល់ចូលរួមរបស់តំណាង

អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៦ របស់ គ.ជ.អ.ប ផងដែរ។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញនានា អង្គសិក្ខាសាលាក៏បានបែងចែកជា៦ក្រុមពិភាក្សា ដើម្បីពិគ្រោះពិភាក្សាទៅលើសេចក្តីព្រាងលទ្ធផលរំពឹងទុកចំនួន៣៥ ដែលត្រូវសម្រេចនៅក្នុង ឆ្នាំ២០១៦ ដោយបានធ្វើការពិគ្រោះពិភាក្សា និងកំណត់នូវសកម្មភាពជាអាទិភាព ថវិកា ស្ថាប័ន ទទួលខុសត្រូវ ក្របខ័ណ្ឌពេលវេលា ព្រមទាំងយុទ្ធសាស្ត្រនានាសម្រាប់លើកកម្ពស់ការងារយេនឌ័រ បរិយាប័ន្ន សមធម៌សង្គម ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលរំពឹងទុកទាំងនោះ។

ផ្អែកលើការពិភាក្សា អង្គសិក្ខាសាលាបានទទួលនូវការចូលរួមមតិយោបល់ និងធាតុចូល យ៉ាងច្រើនពីក្រុមពិភាក្សាទាំង៦ ហើយដែលជារួម អង្គសិក្ខាសាលាទាំងមូលបានសម្តែងនូវការ គាំទ្រ និងឯកភាពទៅលើលទ្ធផលរំពឹងទុកទាំង៣៥ ដែលបានគ្រោងសម្រាប់ការអនុវត្តនៅក្នុង ឆ្នាំ២០១៦។ ធនធានប៉ាន់ស្មានសរុបសម្រាប់គាំទ្រដល់ការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៦របស់ គ.ជ.អ.ប មានចំនួនប្រមាណ៣៥៨,៩លានដុល្លារ ដែលក្នុងនោះរួមមានធនធាន របស់រាជរដ្ឋាភិបាលចំនួនប្រមាណ៣២៦,៧លានដុល្លារ ដែលត្រូវបែងចែកឱ្យរដ្ឋបាលថ្នាក់ក្រោម ជាតិ និងធនធានចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ចំនួនប្រមាណ៣២,២លានដុល្លារ។ ផែនការ សកម្មភាព និងថវិកាឆ្នាំ២០១៦នេះនឹងត្រូវអនុវត្តដោយក្រសួង ស្ថាប័ននៅថ្នាក់ជាតិចំនួន២១ រដ្ឋបាលរាជធានី ខេត្តទាំង២៥ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន១៩៧ រួមទាំងអង្គការ សង្គមស៊ីវិល និងវិស័យឯកជនមួយចំនួនទៀត។

ជាទូទៅសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦របស់ គ.ជ.អ.ប ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូនតាមកម្មវិធី ដោយ មានការចូលរួមផ្តល់យោបល់យ៉ាងផុសផុល និងទទួលបានលទ្ធផលជាផ្នែកតាមគោលបំណង ដែលបានគ្រោងទុក។ លេខាធិការដ្ឋាន គ.ជ.អ.ប បានប្រមូល និងកត់ត្រានូវរាល់អនុសាសន៍ នានាដែលអង្គសិក្ខាសាលាបានលើកឡើង ព្រមទាំងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ និងតំណាង អង្គការសង្គមស៊ីវិល ដើម្បីរៀបចំកែសម្រួលនូវសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៦នេះ មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូម **សម្តេចក្រឡាហោម** ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និងគណៈអធិបតី មេត្តាជ្រាបជារបាយ ការណ៍ដ៏ខ្ពង់ខ្ពស់។

**សូមអរគុណ**